



ជំនួយហិរញ្ញវត្ថុនៅ Providence:

ស្រប តាម របស់សកកម្ម និង គុណ តម្លៃ ចម្បង របស់ យើង Providence ថែ រក្សា មនុស្ស និង គម្រប ការ សុខ ភាព របស់ ពួក គេ ដោយ មិន គិត ពី សមត្ថ ភាព របស់ ពួក គេ ក្នុង ការ បង់ ថ្លៃ នោះ ទេ ។ យើង ប្តេជ្ញា ចិត្ត ធ្វើ ការ ជាមួយ អ្នក ជំងឺ របស់ យើង តាម រយៈ បញ្ហា ហិរញ្ញ វត្ថុ ណា មួយ រួម ទាំង ការ ស្វែង រក វិធី ដើម្បី ធ្វើ ឲ្យ ការ ថែទាំ វេជ្ជ សាស្ត្រ កាន់ តែ មាន តម្លៃ ថោក ។ មន្ទីរ ពេទ្យ របស់ Providence ផ្តល់ ជំនួយ ហិរញ្ញ វត្ថុ ដល់ អ្នក ជំងឺ ដែល មាន សិទ្ធិ ដែល មិន មាន សមត្ថ ភាព ហិរញ្ញ វត្ថុ ក្នុង ការ បង់ ថ្លៃ ថវិកា វេជ្ជ សាស្ត្រ របស់ ពួក គេ ។ ប្រសិន បើ អ្នក មាន បញ្ហា ក្នុង ការ បង់ ថ្លៃ ការ ថែទាំ សុខភាព ទាំងអស់ ឬ ខ្លះ របស់ អ្នក យើង លើក ទឹក ចិត្ត អ្នក ឲ្យ និយាយ ជាមួយ អ្នក ប្រឹក្សា ហិរញ្ញវត្ថុ Providence ឬ ទេសា ម្នាក់ នៅ ក្នុង ការិយាល័យ អាជីវកម្ម របស់ យើង អំពី របៀប ដែល យើង អាច ជួយ អ្នក បាន ។

តើផ្ទៃដីការគ្របដណ្តប់? សម្រាប់ សេវា កម្ម សង្គ្រោះ បន្ទាន់ និង ចាំបាច់ ផ្នែក វេជ្ជ សាស្ត្រ នៅ មន្ទីរ ពេទ្យ Providence យើង ផ្តល់ ជំនួយ ហិរញ្ញ វត្ថុ ដល់ អ្នក ជំងឺ ដែល មាន សិទ្ធិ ក្នុង កម្រិត ថ្លៃ អតិបរមា ជាមួយ នឹង ការ ថយ ចុះ ពី 75 ទៅ 100 % ដោយ ផ្អែក លើ សមត្ថ ភាព ក្នុង ការ បង់ ប្រាក់ ។ ជំនួយ ហិរញ្ញ វត្ថុ សម្រាប់ សេវា ផ្សេង ទៀត ឬ នៅ កន្លែង ដែល មិន មែន ជា មន្ទីរ ពេទ្យ របស់ យើង ត្រូវ បាន គ្រប់ គ្រង ដោយ គោល នយោបាយ របស់ អង្គ ភាព ផ្គត់ផ្គង់ ដែល ផ្តល់ ការ ថែទាំ នេះ ។

តើធ្វើដូចម្តេចដើម្បីអនុវត្ត? អ្នក ជំងឺ ណា ក៏ ដោយ អាច អនុវត្ត ដើម្បី ទទួល បាន ជំនួយ ហិរញ្ញ វត្ថុ ។ អ្នក ជំងឺ ដែល ស្វែង រក ជំនួយ ហិរញ្ញ វត្ថុ ត្រូវ តែ ផ្តល់ ឯក សារ គាំទ្រ ដែល បាន បញ្ជាក់ នៅ ក្នុង ពាក្យ ស្នើ សុំ លុះ ត្រាតែ Providence បង្ហាញ ផ្សេង ទៀត ។ ទម្រង់កម្មវិធីអាចទទួលបានតាមគំនិតផ្តួចផ្តើម តាមទូរស័ព្ទ ឬ ពីគេហទំព័រ ដែល បាន កត់ សម្គាល់ ខាង ក្រោម។

ជំនួយផ្សេងទៀត៖

ជំនួយ គ្រប ដណ្តប់ ៖ ប្រសិន បើ អ្នក គ្មាន ការ ធានា រ៉ាប់ រង សុខភាព អ្នក អាច មាន សិទ្ធិ ទទួល បាន កម្ម វិធី រដ្ឋាភិបាល និង សហគមន៍ ផ្សេង ទៀត ។ យើង អាច ជួយ អ្នក ឲ្យ រក ឃើញ ថា តើ កម្ម វិធី ទាំង នេះ (រួម ទាំង អត្ថ ប្រយោជន៍ ផ្នែក វេជ្ជ សាស្ត្រ និង កិច្ច ការ ទាហាន យើង ចាស់) អាច ជួយ គ្រប ដណ្តប់ លើ ថ្លៃ វេជ្ជ សាស្ត្រ របស់ អ្នក ឬ ទេ ។ យើង ក៏ អាច ជួយ អ្នក ឲ្យ ដាក់ ពាក្យ ស្នើ សុំ កម្មវិធី ទាំង នេះ ផង ដែរ ។

ការ ថយ ចុះ ដែល មិន បាន ធានា រ៉ាប់ រង ៖ Providence ផ្តល់ នូវ ការ ថយ ចុះ ដល់ អ្នក ជំងឺ ដែល ប្រហែល ជា មិន មាន ការ គ្រប ដណ្តប់ ធានា រ៉ាប់ រង សុខ ភាព ។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំអំពីកម្មវិធីបញ្ចុះតម្លៃរបស់យើង។

ផែនការ ទូទាត់ ៖ បន្ទាប់ ពី ក្រុម ហ៊ុន ធានា រ៉ាប់ រង របស់ អ្នក ដំណើរ ការ សេចក្តី ព្រាង ច្បាប់ នេះ តុល្យ ភាព សម្រាប់ មិន ខ្លួន ដែល ជំពាក់ អ្នក គឺ គ្រោង នឹង ធ្វើ ក្នុង រយៈ ពេល សាមសិប ថ្ងៃ ។ តុល្យ ភាព អាច ត្រូវ បាន បង់ តាម វិធី ណា មួយ ដូច ខាង ក្រោម ៖ ប័ណ្ណ ឥណទាន ស្វ័យ ប្រវត្តិ ផែនការ ទូទាត់ សាច់ ប្រាក់ ការ ត្រួត ពិនិត្យ ប្រាក់ បៀវត្សរ៍ អនឡាញ ឬ ប័ណ្ណ ឥណទាន ។ ប្រសិន បើ អ្នក ត្រូវការ ផែនការ ទូទាត់ សូម ហៅ លេខ នៅ លើ សេចក្តី ច្លែង ការណ៍ ចេញ ថ្លៃ របស់ អ្នក ដើម្បី ធ្វើ ការ រៀប ចំ ។

ការ ថែទាំ សង្គ្រោះ បន្ទាន់ ៖ មន្ទីរ ពេទ្យ ផ្តល់ សេវា ដែល មាន ឆាប់រហ័ស សង្គ្រោះ បន្ទាន់ ដែល បាន ខិតខំ ផ្តល់ ការ ថែទាំ ដល់ ស្ថាន ភាព វេជ្ជ សាស្ត្រ សង្គ្រោះ បន្ទាន់ (ដូច ដែល បាន កំណត់ ដោយ ច្បាប់ ព្យាបាល វេជ្ជ សាស្ត្រ សង្គ្រោះ បន្ទាន់ និង ការងារ) ដោយ គ្មាន ការ ជ័សធើង ស្រប ទៅ នឹង សមត្ថ ភាព ដែល មាន ដោយ មិន គិត ថា តើ អ្នក ជំងឺ មាន សមត្ថ ភាព ក្នុង ការ បង់ ប្រាក់ ឬ មាន សិទ្ធិ ទទួល បាន ជំនួយ ហិរញ្ញ វត្ថុ ។

Contact Us for Financial Assistance or Applications

For more information about getting help with your Providence medical bills, please call or visit a financial counselor or billing office at your local Providence facility. យើង អាច ផ្តល់ ឲ្យ អ្នក នូវ ទម្រង់ ណា មួយ ដែល អ្នក ត្រូវការ ហើយ អាច ជួយ អ្នក ឲ្យ ដាក់ ពាក្យ សុំ ជំនួយ ។ អ្នក ជំងឺ ត្រូវ បាន លើក ទឹក ចិត្ត យ៉ាង ខ្លាំង ឲ្យ ស្នើ សុំ ជំនួយ ហិរញ្ញ វត្ថុ មុន ពេល ទទួល បាន ព្យាបាល វេជ្ជ សាស្ត្រ ប្រសិន បើ អាច ធ្វើ ទៅ បាន ។ អ្នក ជំងឺ ក៏ អាច ដាក់ ពាក្យ ស្នើ សុំ នៅ ពេល ណា ក៏ បាន នៅ ពេល ទទួល បាន ព្យាបាល និង រយៈ ពេល មួយ រយៈ បន្ទាប់ ពី ទទួល បាន សេចក្តី ព្រាង ច្បាប់ ដំបូង របស់ អ្នក ។

ប្រសិនបើអ្នកមានសំណួរ ឬចង់ទទួលបានទម្រង់កម្មវិធីជំនួយហិរញ្ញវត្ថុ សូមទំនាក់ទំនងខាងក្រោម៖
តាមទូរស័ព្ទ៖ 1-866-747-2455 ឬគេហទំព័ររបស់យើងនៅ៖ www.providence.org